



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១១

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមន៍អាដហុក អង្គការ ភ្នែន អង្គការសេដាក និងសហគមន៍ព្រៃឈើ បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយ ស្តីពីការ កំណត់តម្រូវការជាអាទិភាពក្នុងឃុំ សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្ត សៀមរាប កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥០ នាក់ (៣៦% ជាស្រ្តី) ពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិក ក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខា សាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយ ទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការជាអាទិភាព ទាំង ៥ ក្នុង ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប

១. ការស្នើសុំបង្កលំអនាម័យ អណ្តូង ចុងចំរោះទឹក

- សុំបង្កន់អនាម័យចំនួន២០០បង្កន់ សង់អំពីឥដ្ឋ ប្រក់ស័ង្កសី ទំហំ២ម៉ែត្រx២.៥០ម៉ែត្រ កម្ពស់២ម៉ែត្រ សម្រាប់ភូមិទាំង៨ ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី។ សូមចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២ បញ្ចប់ឆ្នាំ ២០១៣។
- សុំអណ្តូងស្នប់ចំនួន៤០០ ដោយធ្វើទៅតាមស្តង់ដារ និងផ្សព្វផ្សាយចម្រោះទឹកចំនួន ៤០០ផ្សព្វ សម្រាប់ភូមិទាំង៨ ក្នុងឃុំត្បែង ។ សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២ បញ្ចប់ឆ្នាំ២០១៣។

២. ការសាងសង់ និងជួសជុលផ្លូវ

- សុំសាងសង់ផ្លូវដីស ចំនួន៣ខ្សែគឺ ៖ ខ្សែទី១ នៅភូមិត្បែងខាងកើត មានប្រវែង៥០០ម៉ែត្រ ទទឹង៤ម៉ែត្រ កម្ពស់១.៥០ម៉ែត្រ ខ្សែទី២ នៅភូមិត្បែងខាងលិច ទៅព្រៃសហគមន៍ មានប្រវែង២០០០ម៉ែត្រ ទទឹង៤ ម៉ែត្រ កម្ពស់២ម៉ែត្រ ខ្សែទី៣ នៅភូមិជួនដល់ទៅភ្នំតូច មានប្រវែង៤០០០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្ពស់២ ម៉ែត្រ។ សូមចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២ បញ្ចប់ឆ្នាំ២០១៣។
- សុំជួសជុលផ្លូវក្រាលគ្រួសក្រហមពីភូមិវត្ត ទៅសាលាស្រុកបន្ទាយស្រី មានប្រវែង១៩គីឡូម៉ែត្រ ទទឹង

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតអាចអនុវត្តបាន ដែលប្រកបដោយលទ្ធផលៈប្រជាជនមានប្រយោជន៍។

៦ ម៉ែត្រ។ សូមចាប់ផ្តើមពីឆ្នាំ២០១២ បញ្ចប់ឆ្នាំ២០១៣។

៣. ការសាងសង់ក្លោងទ្វារសាលា សុំគ្រូបង្រៀន និងកុំព្យូទ័រ

- សុំផ្តល់គ្រូបង្រៀនសរុបចំនួន ០៧នាក់ ក្នុងនោះមានស្រី០៣នាក់ សម្រាប់អនុវិទ្យាល័យត្បែង និងសុំសាងសង់ក្លោងទ្វារសាលារៀនចំនួន៤កន្លែងគឺ៖ នៅអនុវិទ្យាល័យត្បែង សាលាបឋមសិក្សាស្រែខ្នារ សាលាបឋមសិក្សាស្ពាន់ និងនៅសាលាបឋមសិក្សាថ្មដល់។ សូមចាប់ផ្តើមនៅឆ្នាំ២០១២ បញ្ចប់ឆ្នាំ២០១៣។
- ស្នើសុំកុំព្យូទ័រ២០គ្រឿងសម្រាប់អនុវិទ្យាល័យត្បែង និងគ្រូបង្រៀនចំនួន០៤នាក់ ប្រុស២នាក់ និងស្រី២នាក់ ព្រមទាំងដាក់សូឡាព្រះអាទិត្យចំនួន២៣បន្ទះ។ សូមចាប់ផ្តើមពីឆ្នាំ២០១២ បញ្ចប់ឆ្នាំ២០១៣។

៤. ការស្នើសុំថយន្តសង្គ្រោះ បុគ្គលិកពេទ្យ និងប្រាក់ខ្ទបតម្ក

- សុំផ្តល់ថយន្តសង្គ្រោះសម្រាប់ដឹកអ្នកជម្ងឺមកមណ្ឌលសុខភាពឃុំត្បែងចំនួនមួយគ្រឿង ម៉ាកតូយូតា ម៉ូតូចំនួន០៦គ្រឿង ម៉ាកហុងដា និងស្នើសុំបុគ្គលិកពេទ្យចំនួន៦នាក់ដែលរួមមានឆ្មបចំនួន៣នាក់ រួមទាំងថវិការបត្តិម្នាក់៣០ដុល្លាក្នុងមួយខែ។ សូមចាប់ផ្តើមពីឆ្នាំ២០១១ បញ្ចប់ឆ្នាំ២០១៣។

៥. ការជួសជុលទំនប់ទឹក និងធ្វើទ្វារទឹក

- សុំជួសជុលទំនប់ទឹកចំនួន០៧កន្លែងគឺ៖ **ទំនប់តាអុង**នៅភូមិត្បែងខាងកើត មានប្រវែង៤៥ម៉ែត្រ បាត១០ម៉ែត្រ កម្ពស់៤ម៉ែត្រ **ទំនប់តាបិន**នៅភូមិត្បែងខាងកើត មានប្រវែង៥០ម៉ែត្រ បាត១០ម៉ែត្រ កម្ពស់៤ម៉ែត្រ **ទំនប់ស្រែក្រោម**នៅភូមិត្បែងខាងលិច មានប្រវែង១៥០០ម៉ែត្រ បាត១០ម៉ែត្រ កម្ពស់៥ម៉ែត្រ **ទំនប់លោកភូមិវត្ត** មានប្រវែង៥៤ម៉ែត្រ បាត៦ម៉ែត្រ កម្ពស់៥ម៉ែត្រ **ទំនប់ឡានភូមិស្ពាន់** មានប្រវែង១០០ម៉ែត្រ បាត៣០ម៉ែត្រ កម្ពស់១៥ម៉ែត្រ **ទំនប់ថ្មដល់**នៅភូមិថ្មដល់ មានប្រវែង៥០ម៉ែត្រ បាត២៥ម៉ែត្រ កម្ពស់១៥ម៉ែត្រ **ទំនប់ត្រពាំងស្វាយ** ភូមិសរសី មានប្រវែង៥០ម៉ែត្រ បាត៣០ម៉ែត្រ កម្ពស់៣ម៉ែត្រ។ សូមចាប់ផ្តើមជួសជុលនៅដើមខែមករា ឆ្នាំ២០១២ និងបញ្ចប់នៅខែឧសភា ឆ្នាំ២០១២។
- សុំទ្វារទឹក១កន្លែងនៅភូមិស្ពាន់ មានប្រវែង៥ម៉ែត្រx៣ម៉ែត្រ។ សូមចាប់ផ្តើមសាងសង់នៅដើមខែមករា ឆ្នាំ២០១២ និងបញ្ចប់នៅខែឧសភា ឆ្នាំ២០១២។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក **ដៅ ប៊ុនធឿន** តំណាងគណបក្សប្រជាជនកម្ពុជា ជាជំទប់ទី១ បានមានប្រសាសន៍ថា «តម្រូវការអាទិភាពដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើង លោកនឹងដាក់បញ្ចូលក្នុងផែនការឃុំ ហើយលោកនឹងធ្វើរបាយការណ៍ដាក់ជូនទៅថ្នាក់ស្រុកផងដែរ។ លោកសូមអរគុណដល់អង្គការខុមហ្វ្រែល និងអង្គការដែលបានចូលរួមសហការទាំងអស់ ក្នុងការរៀបចំសិក្ខាសាលានេះឡើង ព្រោះវាបានជួយឲ្យប្រជាពលរដ្ឋបានយល់ដឹងពីតួនាទីម្ចាស់ឆ្នោត និងជាទុនមួយសម្រាប់អ្នកជាប់ឆ្នោតអនុវត្ត»។

លោកស្រី ហាក់ សុំ តំណាងគណបក្សសមរង្ស៊ី ជាជំទប់ទី២ បានមានប្រសាសន៍ថា « សូមអរគុណដល់អង្គការខុមហ្វ្រែល និងអង្គការ សហគមន៍ដែលចូលរួមសហការទាំងអស់ដែលបានផ្តល់ឱកាសឲ្យគណបក្សនយោបាយបានសំដែងមតិ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ជ្រាបពីកិច្ចការងាររបស់គណបក្សនីមួយៗ ក្រុមប្រឹក្សាឃុំ ហើយលោកស្រី នឹងយកតម្រូវការនោះដាក់ក្នុងកម្មវិធីយោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំនាពេលខាងមុខនេះ»។

សិក្ខាសាលានេះមានគោលបំណងឲ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

- ១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់របស់ខ្លួន។
- ៣. តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តន៍របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **មួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុភន្ទា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឲ្យមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួកទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

¹ No 0៦៦